

ASCIA INFORMATION FOR PATIENTS, CONSUMERS AND CARERS

* អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់សេវាកម្ម ការបង្កើតភាពស៊ាំនិងសេវាកម្មព្យាបាលប្រតិកម្មអាឡែរហ៊ីជីមានរៀបរាប់នៅលើគេហទំព័ររបស់ ASCIA ដូចខាងក្រោមនេះ

www.allergy.org.au/patients/allergy-and-clinical-immunology-services/how-to-locate-a-specialist

** ផែនការសកម្មភាព ASCIA ត្រូវតែបំពេញដោយគ្រូពេទ្យ និងគ្រូ រក្សាជាមួយប្រដាប់ចាក់អាឡែរហ៊ីជីស្វ័យប្រវត្តិ។ ផែនការសកម្មភាព ASCIA សំរាប់ប្រតិកម្មអាឡែរហ៊ីជីអាចស្វែងរកបានលើគេហទំព័ររបស់ ASCIA

www.allergy.org.au/health-professionals/anaphylaxis-resources/ascia-action-plan-for-anaphylaxis

អាឡែរហ៊ីជី គឺជាការព្យាបាលនៃតំណក់កាលនីមួយៗសំរាប់ប្រតិកម្មអាឡែរហ៊ីជី

អាឡែរហ៊ីជីធ្វើការយ៉ាងលឿនក្នុងការធ្វើឱ្យឥទ្ធិពលនៃប្រតិកម្មអាឡែរហ៊ីជីសកម្មកម្រាម ហើយជាការព្យាបាលនៃតំណក់កាលនីមួយៗសំរាប់ប្រតិកម្មអាឡែរហ៊ីជី។ ប្រដាប់ចាក់អាឡែរហ៊ីជីស្វ័យប្រវត្តិមានផ្ទុកនូវអាឡែរហ៊ីជីដែលមានកំរិតតែមួយជាក់លាក់ និងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនដោយប្រក្រតីនៃវេជ្ជសាស្ត្រ ដូចជាមិត្តភក្តិ គ្រូបង្រៀន អ្នកធ្វើការងារផ្នែកថែទាំកុមារ អាណាព្យាបាល អ្នកដឹកនាំផ្សេងៗទៀត ឬដោយអ្នកជំងឺខ្លួនឯងផ្ទាល់ (ប្រសិនបើគេមិនឈឺធ្ងន់ធ្ងរពេកក្នុងការប្រើវា)។ ប្រដាប់ចាក់អាឡែរហ៊ីជីស្វ័យប្រវត្តិគួរតែទុកឱ្យនៅក្នុងកញ្ចប់ដើមដែលមានការគ្រប់គ្រងប្រតិកម្មអាឡែរហ៊ីជីស្វ័យប្រវត្តិ ដែលពេញលេញ ដោយរួមមានផែនការសកម្មភាព ASCIA សំរាប់ប្រតិកម្មអាឡែរហ៊ីជីស្វ័យប្រវត្តិ និងការអប់រំអំពីរបៀបកាត់បន្ថយហានិភ័យនៃប្រតិកម្មបណ្តោះអាសន្ន។ ប្រសិនបើអ្នក ឬកូនរបស់អ្នកត្រូវបានចេញជាជនបញ្ជាពីគ្រូពេទ្យឱ្យប្រើប្រាស់ប្រដាប់ចាក់អាឡែរហ៊ីជីស្វ័យប្រវត្តិនោះ ជាការសំខាន់ដែលអ្នកត្រូវរៀន និងហាក់សមប្រើប្រាស់វាដោយប្រើប្រាស់ឧបករណ៍បណ្តុះបណ្តាលរៀងរាល់ ៣ខែ ៤ខែម្តង។

ព័ត៌មានបន្ថែម

សំរាប់ធានានៃប្រតិកម្មអាឡែរហ៊ីជីស្វ័យប្រវត្តិ (រួមមានផែនការសកម្មភាព ASCIA សំរាប់ប្រតិកម្មអាឡែរហ៊ីជីស្វ័យប្រវត្តិ និងផែនការធ្វើដំណើរ ASCIA ព័ត៌មាននៃប្រដាប់ចាក់អាឡែរហ៊ីជីស្វ័យប្រវត្តិ ធនធានបណ្តុះបណ្តាល និងសេចក្តីណែនាំផ្សេងៗ) សូមចូលទៅកាន់គេហទំព័ររបស់ ASCIA តាមរយៈ: www.allergy.org.au/health-professionals/anaphylaxis-resources

ការមានប្រតិកម្មអាឡែរហ៊ីជីស្វ័យប្រវត្តិអ្នកផ្ទាល់ ឬនៅក្នុងក្រុមគ្រួសារ ជួនកាលបង្កឱ្យមានលក្ខណៈលំបាក។ អង្គការសំរាប់អ្នកជំងឺនៅខាងក្រោមនេះមានផ្តល់ព័ត៌មានសំខាន់ៗ និងជំនួយដល់អ្នក។

- Allergy & Anaphylaxis Australia (ប្រតិកម្មអាឡែរហ៊ីជី និងប្រតិកម្មអាឡែរហ៊ីជីស្វ័យប្រវត្តិនៃប្រទេសអូស្ត្រាលី) www.allergyfacts.org.au
- Allergy New Zealand (ប្រតិកម្មអាឡែរហ៊ីជីនៃប្រទេសណូវិលឡង់ឌី) www.allergy.org.nz

© ASCIA 2018

ASCIA គឺជាស្ថាប័នប្រកបដោយឥរិយាបថ ដែលមានជំនាញសំរាប់ផ្តល់ការបង្កើតភាពស៊ាំនិងអ្នកឯកទេសផ្នែកប្រតិកម្មអាឡែរហ៊ីជីនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសណូវិលឡង់។

គេហទំព័រ: www.allergy.org.au
អាសយដ្ឋានអ៊ីមែល: info@allergy.org.au
អាសយដ្ឋាន បញ្ជីប្រៃសណីយ៍: PO Box 450 Balgowlah NSW 2093 Australia

សេចក្តីផ្តើមបន្ថែម

ឯកសារនេះត្រូវបានបង្កើតឡើង និងពិនិត្យរួមគ្នាដោយសមាជិកនៃ ASCIA ហើយត្រូវបានផ្តល់ជូនដោយសេរីស្មោះគ្រប់គ្រង និងព័ត៌មានដែលមានប្រយោជន៍ក្នុងការយល់ដឹងអំពីប្រតិកម្មអាឡែរហ៊ីជី។ ព័ត៌មានដែលមាននៅក្នុងឯកសារនេះ គ្មានបំណងជំនួសឱ្យការវាយតម្លៃវេជ្ជសាស្ត្រឡើយ ហើយសំណួរផ្សេងៗ ដែលទាក់ទងជាមួយការវាយតម្លៃឬការព្យាបាល ឬការព្យាបាលរបស់វេជ្ជសាស្ត្រនោះ គួរតែបញ្ជូនទៅគ្រូពេទ្យ។ ការបង្កើតឯកសារនេះ មិនមានការឧបត្ថម្ភពីប្រភពប្រៃសណីយ៍ណាមួយឡើយ ហើយក៏មិនទទួលបានឥទ្ធិពលពីសំណាក់ស្ថាប័នប្រៃសណីយ៍ណាមួយដែរ។

ព័ត៌មានត្រូវបានធ្វើឱ្យមានបច្ចុប្បន្នភាពនៅខែ ឧសភា ឆ្នាំ២០១៨